

Alternative Care Challenge Fund Cambodia 2020-2021

លក្ខខណ្ឌនៃឯកសារយោង

ឧសភា ២០២០

ចេញដោយ EMC (Emerging Markets Consulting)

ឧបត្ថម្ភថវិកាដោយមូលនិធិ GHR

អំពីប្រាក់ជំនួយ

មូលនិធិ GHR បានចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចអន្តរាគមន៍លើសកលលោកក្នុងការការពារកុមារដែលមិនមានការថែទាំពីក្រុមគ្រួសារ តាមរយៈការបន្តពង្រឹងនិងដោះស្រាយបញ្ហាប្រឈមក្នុងគ្រួសារដោយប្រើប្រាស់វិធីសាស្ត្រច្នៃប្រឌិត។ ប្រាក់ជំនួយមូលនិធិ GHR នៅកម្ពុជាផ្តោតទៅលើ គម្រោងដែលជួយសម្រួលដល់ការមើលថែកុមារជាលក្ខណៈគ្រួសារឬសហគមន៍ ដោយផ្តោតទៅលើកុមារដែលដែលងាយរងគ្រោះ ឬកុមារដែលប្រឈមនឹងការដាក់នៅក្នុងមណ្ឌល/ស្ថាប័នគាំពារ (Residential Care Institution) ។

ក្រុមហ៊ុន EMC (Emerging Markets Consulting) ជាអ្នកគ្រប់គ្រងមូលនិធិនិងជាអ្នកទទួលខុសត្រូវក្នុងការត្រួតពិនិត្យពាក្យស្នើសុំ និង ចែកចាយជំនួយឥតសំណង និងតាមដាននិងវាយតម្លៃរាល់សកម្មភាពនៃគម្រោងទាំងអស់ដែលទាក់ទងនឹងមូលនិធិនេះ។

គោលបំណង

មូលនិធិផ្តោតសំខាន់លើគំនិតផ្តួចផ្តើមបង្កើតជា ដំណោះស្រាយដែលប្រកបដោយភាពច្នៃប្រឌិតថ្មី និង ប្រសិទ្ធភាព ក្នុងការជួយដល់កុមារឱ្យមានភាពងាយស្រួលក្នុងការសម្របខ្លួនសារជាថ្មីទៅក្នុងបរិយាកាសគ្រួសារឬសហគមន៍។ គំនិតផ្តួចផ្តើមឬគម្រោងផ្សេងៗទៀតទាំងឡាយណាដែលជួយជ្រោមជ្រែងឱ្យកុមារនិងការផ្តល់សេវាថ្មី ក្នុងគោលដៅកាត់បន្ថយនិងជៀសផុតពីការពឹងផ្អែកលើ មណ្ឌល/ស្ថាប័នគាំពារ (RCIs) ក៏អាចទទួលបានជំនួយឥតសំណងនេះដែរ។

វិសាលភាពនៃមូលនិធិមានសកម្មភាពដូចខាងក្រោមនេះ៖

សកម្មភាព	គោលបំណង
1. ពង្រឹងការថែទាំកុមារក្នុងគ្រួសារ និងក្នុងសហគមន៍	<ul style="list-style-type: none"> • ជួយឱ្យកុមារជៀសផុតពីការចូលមណ្ឌល/ស្ថាប័នគាំពារ (RCIs) • ជួយរៀបចំឱ្យកុមារមានភាពងាយស្រួលក្នុងការសម្របខ្លួនសារជាថ្មី • ជួយឱ្យស្ថានភាពរស់នៅរបស់កុមារនៅក្នុងមណ្ឌល/ស្ថាប័នថែទាំផ្សេងៗមានភាពប្រសើរឡើង (មិនកំណត់តែកុមារដែលទើបតែចូល ឬរៀបចេញពីមណ្ឌល/ស្ថាប័នទេ)
2. ជួយឱ្យកុមារមានភាពងាយស្រួលក្នុងដំណើរការសម្របខ្លួនរបស់ពួកគេសារជាថ្មី	<ul style="list-style-type: none"> • ជួយរៀបចំឱ្យកុមារមានភាពងាយស្រួលក្នុងការសម្របខ្លួនចាកចេញពីមណ្ឌល/ស្ថាប័នគាំពារ (RCIs) ទៅមណ្ឌលឬកន្លែងថែទាំផ្សេងៗទៀត • ជួយសម្រួលដំណើរផ្លាស់ប្តូរបន្តបន្ទាប់របស់កុមារ

<p>3. ជម្រុញការលើកទឹកចិត្តដល់មណ្ឌល/ស្ថាប័នគាំពារ (RCIs) នៅក្នុងការផ្តល់ប្តូរសេវាកម្មរបស់ពួកគេ</p>	<ul style="list-style-type: none"> • ជួយគាំទ្រការផ្តល់ប្តូរមណ្ឌល/ស្ថាប័នគាំពារ (RCIs) ទៅជាកន្លែងសេវាកម្មថែទាំផ្សេងៗទៀតដែលទាក់ទងនឹងការថែទាំក្នុងសហគមន៍ (បើអាច) ដូចជាសេវាកម្មទ្រទ្រង់គ្រួសារ កន្លែងមើលថែក្មេង ឬមណ្ឌលសហគមន៍។
---	--

យើងនឹងផ្តល់អាទិភាពដល់គម្រោងណាដែលផ្តោតទៅលើការសហការណ៍ជាមួយនឹងមណ្ឌល/ស្ថាប័នគាំពារ (RCIs) នាពេលបច្ចុប្បន្ន និងគម្រោងណាដែលមានគំនិតច្នៃប្រឌិតក្នុងការជួយសម្របសម្រួលការបង្រួបបង្រួមកុមារនិងគ្រួសាររបស់ពួកគេឡើងវិញ ។ ក្រៅពីនេះ យើងចង់ផ្តោតការយកចិត្តទុកដាក់ជាពិសេសទៅលើគម្រោងណាដែលមិនធ្លាប់បានទទួលថវិកាពីមុនមក។

ដោយសារតែជម្ងឺ Covid-19 ស្ថានភាពក្នុងការផ្តល់ប្តូរមណ្ឌល/ស្ថាប័នគាំពារ (RCIs) និងដំណើរផ្តល់ប្តូររបស់កុមារក៏ដូចជាស្ថានភាពនៅក្នុងគ្រួសារនៅតាមគេហដ្ឋានដែលងាយរងគ្រោះ ឬមណ្ឌល/ស្ថាប័នគាំពារ (RCIs) ផ្សេងៗនាពេលបច្ចុប្បន្នអាចរំពឹងថានឹងមានបញ្ហាកាន់តែពិបាក។ បទពិសោធន៍កន្លងមកបានបង្ហាញឱ្យឃើញថានៅក្នុងពេលមានវិបត្តិឬនៅក្នុងគ្រោះអាសន្ន អំពើហិង្សាក្នុងគ្រួសារ និងការរំលោភបំពានមានការកើនឡើងជាលំដាប់ លើសពីនេះទៀតបុគ្គលិកនៅក្នុងមណ្ឌល/ស្ថាប័នគាំពារ (RCIs) ឬអង្គការទ្រទ្រង់ផ្សេងៗអាចនឹងលាយបំបាក់។ អាស្រ័យហេតុនេះ យើងនឹងរាប់បញ្ចូលនូវកត្តាផ្សេងៗដែលទាក់ទងនឹងជម្ងឺ Covid-19 រាល់ការពិចារណាទៅលើសំណើទាំងអស់ ហើយយើងនឹងពិចារណាទៅលើការអន្តរាគមន៍ផ្សេងៗដើម្បីដោះស្រាយនូវរាល់បញ្ហាដែលអាចនឹងកើតមានឡើងឬធ្វើការអន្តរាគមន៍ដើម្បីសម្របសម្រួលដល់គម្រោងដែលបានគ្រោងទុកក្រោមការលះទេសៈធម្មតា ហើយយើងអាចនឹងធ្វើការរកសម្រួលឬសម្របទៅតាមការលះទេសៈដោយផ្អែកលើស្ថានភាពជាក់ស្តែង ។

ការដាក់ពាក្យ និងកាលបរិច្ឆេទ

ជំនួយឥតសំណងនឹងបែងចែកជាបីដំណាក់កាល(ជុំ) ហើយជំនួយឥតសំណងទាំងនោះអាចមានចន្លោះពី ៥ ពាន់ដុល្លារទៅ ៥ ម៉ឺនដុល្លារ។ ក្នុងករណីដែលថវិកានៅសេសសល់បន្ទាប់ពីដំណាក់កាល(ជុំ)ទីបីបានបញ្ចប់ ដំណាក់កាល(ជុំ)ទី ៤ នឹងបង្កើតឡើងដើម្បីយកថវិកាសេសសល់ទៅប្រើប្រាស់ ។

រយៈពេលអនុវត្តគម្រោងទាំងអស់នឹងត្រូវបញ្ចប់នៅខែកញ្ញាឆ្នាំ ២០២១ មានន័យថារាល់គម្រោងនិងសកម្មភាពជាក់លាក់ដែលបានដាក់ស្នើនៅក្នុងពាក្យស្នើសុំត្រូវតែបញ្ចប់ឱ្យបាននៅក្នុងកាលបរិច្ឆេទនេះ ។

ការដាក់ពាក្យចូលរួមនៅក្នុងជុំនីមួយៗមានគោលបំណងនិងគោលដៅជាក់លាក់ខុសៗគ្នា ដូចបានបង្ហាញក្នុងតារាងខាងក្រោម ។ គម្រោងដែលត្រូវការពេលវេលាច្រើនក្នុងការបំពេញនឹងត្រូវអញ្ជើញឱ្យដាក់ពាក្យចូលរួមមុន ។ គម្រោងផ្សេងៗទៀតដែលមានសក្តានុពលអាចនឹងត្រូវអញ្ជើញឱ្យដាក់ពាក្យចូលរួមនៅចន្លោះជុំទី ១ ដល់ទី ៤ ។

កាលបរិច្ឆេទចាប់ផ្តើមនិងបញ្ចប់ការដាក់ពាក្យចូលរួមទាំងអស់អាចនឹងមានការផ្លាស់ប្តូរបន្តិចបន្តួចទៅតាមស្ថានភាពជាក់ស្តែង និងទៅតាមថ្លៃឈប់សម្រាកសាធារណៈ។

គោលដៅនៃពេលវេលា / ទិសដៅ	គោលដៅបន្តបន្ទាប់	ថ្ងៃដាក់ពាក្យ	ថ្ងៃបញ្ចប់ការដាក់ពាក្យ
ជំហាន ១ និង ២ នៃការដាក់ពាក្យ៖ <ul style="list-style-type: none"> ដំណើរការផ្លាស់ប្តូរនៃមណ្ឌល/ស្ថាប័នគាំពារ (RCIs) ក្រោមរូបភាពជាការសហការរវាងស្ថាប័ននិងស្ថាប័ន ឬមានលក្ខណៈទោល ការជម្រុញឱ្យគម្រោងសាកល្បងមានការរីកចម្រើន ឬស្វែងរកគំនិតផ្តួចផ្តើមផ្សេងៗដែលអាចមានការរីកចម្រើន 	ជំហាន ១ និង ២ ៤៖ <ul style="list-style-type: none"> ការស្រាវជ្រាវ៖ ជូនដំណឹងនូវរាល់សំណើក្រោយៗទៀត (សម្របសម្រួល) វិធីផ្លាស់ប្តូរប្រកបដោយប្រសិទ្ធភាពនិងភាពជោគជ័យ។ ល។ ការកសាងសមត្ថភាពនិងការបណ្តុះបណ្តាលដល់អ្នកដែលចូលរួមក្នុងការសម្របសម្រួលឬការការពារ 	12.05.2020	06.06.2020
		15.08.2020	15.09.2020
ជំហាន ៣ នៃការដាក់ពាក្យ៖ <ul style="list-style-type: none"> ការជម្រុញឱ្យគម្រោងសាកល្បងមានការរីកចម្រើន ឬស្វែងរកគំនិតផ្តួចផ្តើមផ្សេងៗដែលអាចមានការរីកចម្រើន 	<ul style="list-style-type: none"> វិធានការផ្សេងៗដែលជួយដល់ការគាំទ្រដល់កុមារមុនពេល អំឡុងពេល ឬក្រោយពេលចាកចេញ គម្រោងសាកល្បងខ្នាតតូច 	15.12.2020	31.01.2021
ជំហាន ៤ នៃការដាក់ពាក្យ៖ <ul style="list-style-type: none"> គម្រោងដែលមានរយៈពេលខ្លីដូចជាការវាយតម្លៃគម្រោងឬគម្រោងដែលមានលក្ខណៈប្រហាក់ប្រហែល 		01.05.2021	31.05.2021

ជំហាន ១នៃការដាក់ពាក្យ៖ 12.05.2020 ដល់ 06.06.2020

គោលដៅ និង ពេលវេលា

- ដំណើរការផ្លាស់ប្តូរនៃមណ្ឌល/ស្ថាប័នគាំពារ (RCIs) ក្រោមរូបភាពជាការសហការរវាងស្ថាប័ននិងស្ថាប័ន ឬមានលក្ខណៈទោល។
- គម្រោងសាកល្បងខ្នាតតូច។
- ការជម្រុញឱ្យគម្រោងសាកល្បងមានការរីកចម្រើន ឬស្វែងរកគំនិតផ្តួចផ្តើមផ្សេងៗដែលអាចមានការរីកចម្រើន។

- ការកសាងសមត្ថភាពនិងការបណ្តុះបណ្តាលដល់អ្នកដែលចូលរួមក្នុងការសម្របសម្រួលឬការការពារ។
- វិធានការផ្សេងៗដែលជួយដល់ការគាំទ្រដល់កុមារមុនពេល អំឡុងពេល ឬក្រោយពេលចាក់ចេញ។
- ការស្រាវជ្រាវ៖ ជូនដំណឹងនូវរាល់សំណើក្រោយៗទៀត (សម្របសម្រួល) វិធីផ្លាស់ប្តូរប្រកបដោយប្រសិទ្ធភាពនិងភាពជោគជ័យ។ល។

រាល់ពាក្យស្នើសុំដែលទទួលបាននឹងត្រូវបានត្រួតពិនិត្យតាមលំដាប់លំដោយ ហើយការទទួលបានពាក្យនឹងត្រូវបានបញ្ចប់នៅថ្ងៃបញ្ចប់ការដាក់ពាក្យចុងក្រោយនៃជំនួយ។ យើងនឹងធ្វើការប្រកាសជាសាធារណៈនៃថ្ងៃដាក់ពាក្យស្នើសុំនៃជំនួយទៀតនាពេលចាប់ផ្តើមកាលបរិច្ឆេទ ដែលគោលដៅនៃការទទួលបានពាក្យនៃជំនួយអាចនឹងមានការផ្លាស់ប្តូរ ។

ព័ត៌មានលម្អិតអំពីគោលបំណងនៃការដាក់ពាក្យចូលរួម

• ការផ្លាស់ប្តូរនៃមណ្ឌល/ស្ថាប័នគាំពារ (RCIs)

- វិធីសាស្ត្រនិងដំណើរការនៃមណ្ឌល/ស្ថាប័នគាំពារ (RCIs) ដែលមានឆន្ទៈក្នុងការផ្លាស់ប្តូរទៅជាទម្រង់សេវាកម្មផ្សេងៗនៅក្នុងសហគមន៍ (កន្លែងជួយទ្រទ្រង់គ្រួសារ កន្លែងមើលថែក្មេង មណ្ឌលសហគមន៍។ ល។) ឬដើម្បីបិទមណ្ឌល/ស្ថាប័នគាំពារ (RCIs) រួមទាំងការជួយសម្រួលដំណើរការចាកចេញរបស់បុគ្គលិករបស់ពួកគេ ។

• ការជម្រុញឱ្យគម្រោងសាកល្បងមានការរីកចម្រើន ឬស្វែងរកគំនិតផ្តួចផ្តើមផ្សេងៗដែលមានស្រាប់ឱ្យមានការរីកចម្រើនបន្ថែម

- បញ្ហានូវគម្រោងសាកល្បងពីមុនមកដែលបានធ្វើឡើងជាមួយនិងថវិការបស់មូលនិធិ GHR ឬគម្រោងដែលនៅក្រៅមូលនិធិ ។

• ការកសាងសមត្ថភាពនិងការបណ្តុះបណ្តាល

- សម្រាប់អ្នកដែលធ្វើការទាក់ទងនឹងកិច្ចការសង្គមអ្នកទំនាក់ទំនងសហគមន៍ គ្រួសារដែលមានកុមារងាយប្រឈមនឹងភាពរងគ្រោះ និងអ្នកដែលជួយការពារកុមារក្រោមរូបភាពផ្សេងៗទៀតដូចជាការជួយកុមារសម្របខ្លួនសារជាថ្មីនិងការជួយសម្របសម្រួលការបង្រៀនបង្រៀមកុមារនិងគ្រួសាររបស់ពួកគេឡើងវិញ ។

• ការជួយដល់កុមារក្នុងការសម្របខ្លួនទៅក្នុងបរិយាកាសថ្មី

- វិធានការផ្សេងៗដែលធានានូវប្រសិទ្ធភាពយូរអង្វែងក្នុងការជម្រុញឬការកែលម្អការរឹតត្បិតរបស់កុមារនិងភាគីពាក់ព័ន្ធដទៃទៀតនៅក្នុងគ្រួសារនិងសហគមន៍របស់ពួកគេក្នុងការសម្របខ្លួនសារជាថ្មី ។

• គម្រោងសាកល្បងខ្នាតតូច

- គំនិតច្នៃប្រឌិតថ្មីណាមួយដែលមានសក្តានុពលក្នុងការចាប់ផ្តើមហើយមានគោលដៅរួមដូចគោលដៅម្ចាស់ជំនួយ ។

• ការស្រាវជ្រាវអំពីវិធីសាស្ត្រដែលនាំឱ្យមានផ្លាស់ប្តូរប្រកបដោយប្រសិទ្ធភាព

- ការស្រាវជ្រាវទៅលើគំនិតផ្តួចផ្តើមដែលមានភាពច្នៃប្រឌិត លទ្ធផល និងកត្តាដែលនាំឱ្យមានភាពជោគជ័យផ្សេងទៀត ឬការស្រាវជ្រាវទៅលើស្ថានភាពបច្ចុប្បន្ននៃទម្រង់ថែទាំផ្សេងៗនៅក្នុងគ្រួសារនិងសហគមន៍ ។

ប្រាក់ជំនួយឥតសំណង

ប្រាក់ជំនួយឥតសំណងដែលនឹងទទួលបានអាចមានចន្លោះពី ៥ ពាន់ដុល្លារទៅ ៥ ម៉ឺនដុល្លារអាស្រ័យលើវិសាលភាពនៃគម្រោងនិងពេលវេលាជាក់ស្តែង ។ ចំនួនទឹកប្រាក់ដែលស្នើសុំត្រូវតែសមស្របនឹងពាក្យស្នើសុំដោយផ្អែកទៅលើគម្រោងសកម្មភាពការងារនិងការចំណាយផ្សេងៗនៅក្នុងពេលវេលាជាក់លាក់ណាមួយ ។

ការទទួលបានប្រាក់ជំនួយឥតសំណងពីមូលនិធិ GHR ច្រើនក្នុងពេលតែមួយនឹងមិនត្រូវបានអនុញ្ញាតិទេ ។ ការដាក់ពាក្យស្នើសុំប្រាក់ជំនួយឥតសំណងជាបន្តបន្ទាប់ក្រោមឈ្មោះអង្គការតែមួយសម្រាប់គម្រោងផ្សេងៗទៀត ឬសម្រាប់ការជម្រុញឱ្យគម្រោងពីមុនមកមានភាពប្រសើរឡើងអាចនឹងយកមកពិចារណាក្នុងករណីដែលគម្រោងដែលធ្លាប់ស្នើសុំកន្លងមកបានអនុវត្តបានត្រឹមត្រូវនិងបានទទួលភាពជោគជ័យតែប៉ុណ្ណោះ ។

ទំនួលខុសត្រូវក្នុងពេលអនុវត្ត

ក្នុងអំឡុងពេលទទួលបានប្រាក់ជំនួយឥតសំណង ភាគីទទួល ត្រូវតែរាយការណ៍ពីដំណើរការនៃការវិវត្តន៍របស់គម្រោងខ្លួនទៅកាន់ EMC ។ លក្ខខណ្ឌផ្សេងៗនៃការរាយការណ៍នឹងត្រូវបានព្រមព្រៀងមុនពេលដែលប្រាក់ជំនួយឥតសំណងត្រូវបានផ្តល់ជូន ដោយផ្អែកទៅលើសកម្មភាពដែលបានស្នើនិងលទ្ធផលនៃពេលវេលាជាក់លាក់ណាមួយយោងទៅតាមការចំណាយដែលបានកំណត់ ។

សម្រាប់គម្រោងដែលត្រូវការចំណាយថវិកាច្រើន ការផ្តល់ប្រាក់ជំនួយឥតសំណងអាចនឹងធ្វើឡើងជាដំណាក់កាល ដោយថវិកាមួយដំណាក់កាលនឹងត្រូវផ្តល់ជូនបន្ទាប់ពីសកម្មភាពនិងគោលដៅដែលបានកំណត់ពីមុនមកបានទទួលជោគជ័យជាស្ថាពរ ។

ជំនួយការបច្ចេកទេសក្នុងការដាក់ពាក្យ

យើងលើកទឹកចិត្តនិងជម្រុញឱ្យអង្គការដែលមិនធ្លាប់បានទទួលបានប្រាក់ជំនួយពីមុនមក មកចូលរួមដាក់ពាក្យស្នើសុំថវិកាពីមូលនិធិនេះ ។ បើអ្នកមានសំណួរឬចម្ងល់ផ្សេងៗទាក់ទងទៅនឹងការដាក់ពាក្យ សូមកុំមានការស្ទាក់ស្ទើរក្នុងការទាក់ទងមកកាន់យើងខ្ញុំ ។

ទោះបីជាយើងខ្ញុំមិនអាចជួយរៀបចំក្នុងការសរសេរមតិកាន់នៅក្នុងពាក្យស្នើសុំរបស់អ្នកបាន យើងខ្ញុំបានត្រៀមខ្លួនឱ្យស្រេចដើម្បីជួយអ្នកក្នុងការត្រួតពិនិត្យពាក្យស្នើសុំរបស់អ្នកឱ្យសមស្របទៅតាមលក្ខណៈដែលបានកំណត់ ។

ប្រសិនបើអ្នកមានសំណួរទាក់ទងនឹងការផ្តល់ជំនួយឬការដាក់ពាក្យស្នើសុំ សូមទាក់ទងមក៖ ACCF@emc-consulting.asia

ឬតាមរយៈលេខទូរស័ព្ទ +៨៥៥ ២៣ ៩៦៤ ៤១០។

ការដាក់សំណើ

សូមប្រើប្រាស់ទម្រង់នៃពាក្យស្នើសុំដែលបានផ្តល់ឱ្យ និងភ្ជាប់ជាមួយមកនូវឯកសារចាំបាច់នានាដែលបានរៀបរាប់នៅក្នុងបញ្ជីឯកសារយោង ។ ពាក្យស្នើសុំត្រូវធ្វើជាទម្រង់អេឡិចត្រូនិក (PDF, Word ឬ Excel) ទៅកាន់៖ ACCF@emc-consulting.asia ត្រឹមម៉ោង ១១:៥៩ យប់ (ម៉ោងនៅកម្ពុជា) តាមកាលបរិច្ឆេទនៃថ្ងៃបញ្ចប់ការដាក់ពាក្យនៃជំនួយ។ សូមបញ្ជាក់ពីជំនុំ(ជំនុំប៉ុន្មាន)ដែលអ្នកចង់ដាក់ពាក្យស្នើសុំនៅក្នុងប្រធានបទអីមែល ។

ការបដិសេធមិនទទួលខុសត្រូវ

- EMC សូមរក្សាសិទ្ធិក្នុងការលុបចោល ឬការកែប្រែដោយជូនដំណឹងជាលាយលក្ខណ៍អក្សរនូវលក្ខខណ្ឌនៃការស្នើសុំនេះនៅពេលណាមួយនៃការសម្រេចចិត្តរបស់ខ្លួនដោយពុំចាំបាច់ជម្រាបជូនទុកជាមុន ។
- EMC អាចបដិសេធសំណើដែលបានទទួល ។
- EMC មិនប្តេជ្ញាចិត្តផ្តល់ប្រាក់ជំនួយឥតសំណងតាមរយៈការយោសាសនានេះទេ ។
- EMC សូមរក្សាសិទ្ធិក្នុងការដកសិទ្ធិនៃការដាក់ពាក្យស្នើសុំណាមួយដែលមិនបានធ្វើតាមការណែនាំឱ្យបានខ្ជាប់ខ្ជួន ។
- EMC នឹងមិនផ្តល់ប្រាក់សំណងដល់ភាគីស្នើសុំក្នុងការដាក់ពាក្យរបស់ពួកគេនោះទេ ។
- តាមរយៈការដាក់សំណើ ភាគីស្នើសុំអះអាងថាពួកគេយល់ពីលក្ខខណ្ឌនៃការដាក់ពាក្យ ។
- ព័ត៌មានដែលទទួលបានដែលជាមូលដ្ឋាននៃភាគីស្នើសុំក្នុងការចូលរួមដាក់ពាក្យនេះនឹងរក្សាជាការសម្ងាត់ ។ ភាគីស្នើសុំបានឯកភាពចំពោះការបង្ហាញឯកសារដែលខ្លួនបានផ្ញើមកជូនក្រុមអ្នកត្រួតពិនិត្យដែលពាក់ព័ន្ធក្នុងដំណើរការជ្រើសរើសនេះ ។